

**William R. Hite, Jr., Ed.D**

អគ្គនាយក

ថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២

ជូនចំពោះ ក្រុមគ្រួសារ របស់ក្រសួងអប់រំនៃទីក្រុងហ្សឺណែវដែលហ្ស៊ី ជាទីគោរព៖

ស្ថានភាពនៃមេរោគខ្លួនឯងកំពុងតែប្រែប្រួលយ៉ាងឆាប់រហ័ស។ នៅពេលដែលយើងកំពុងតែស្វែងយល់បន្ថែមទៀត ខ្ញុំសរសេរសារនេះ ដើម្បីជូនដំណឹងថ្មីៗ និងជម្រាបពីវិធានការបន្ថែមដើម្បីជួយកាត់បន្ថយហានិភ័យនៅក្នុង សាលា និង ការិយាល័យ របស់យើង។

នៅពេលនេះ ក្រសួងអប់រំនៃទីក្រុងហ្សឺណែវដែលហ្ស៊ី (SDP) នៅតែគ្មានករណី សង្ស័យ ឬ ដឹងច្បាស់ ថាមានអ្នកផ្ទុកមេរោគ ខូរីដ-១៩ (មេរោគខ្លួនឯង) នៅក្នុង សាលារៀន ឬ ការិយាល័យ ទេ។ ទោះជាយ៉ាងនេះក្តី ជាមួយនឹងការប្រកាសកាលពីម្សិលមិញអំពីករណីដំបូង ដែលគេបានបញ្ជាក់ថាមាននៅក្នុងទីក្រុងហ្សឺណែវដែលហ្ស៊ី និង នៅក្នុងតំបន់ជិតៗនេះ យើងបានបង្កើនការឆ្លើយតបទូទាំងក្រសួងរបស់ យើង។ នេះគឺជាជំហានសំខាន់ៗដែលយើងកំពុងអនុវត្ត ដោយផ្អែកលើការណែនាំពីក្រសួងសុខាភិបាលសាធារណៈនៃទីក្រុងហ្សឺណែវដែល ហ្ស៊ី (PDPH)៖

- **ការក្រើនរំលឹកអំពីអនាម័យនៃការទប់ស្កាត់** - អ្វីៗដែលសំខាន់បំផុតដែលយើងទាំងអស់គ្នាអាចបន្តធ្វើគឺ៖
  - លាងដៃរបស់លោកអ្នកជាមួយ សាប៊ូ និង ទឹក យ៉ាងហោចណាស់ ២០ វិនាទី ជាប្រចាំ
  - ក្អក ឬ កណ្តាស់ ដាក់ដៃ ឬ ចិត ច្រមុះ និង មាត់ របស់លោកអ្នកជាមួយក្រដាសជូតច្រមុះ នៅពេលលោកអ្នក ក្អក ឬ កណ្តាស់ – រួចហើយលាងដៃរបស់លោកអ្នក
  - ចៀសវាងការប៉ះ ភ្នែក ច្រមុះ និង មាត់ របស់លោកអ្នក
  - កុំចេញពីផ្ទះ បើសិនជាលោកអ្នកឈឺ

យើងនឹងផ្តល់លិខិតផ្សព្វផ្សាយដំណឹងឱ្យទៅគ្រប់សាលា ដែលបង្ហាញពីការអនុវត្តសំខាន់ៗទាំងនេះ ហើយសុំឱ្យលោកអ្នក ពង្រឹងការអនុវត្តទាំងនេះនៅផ្ទះ។

- **ទាក់ទងនឹងសេចក្តីរាយការណ៍ពី ការធ្វើដំណើរផ្ទាល់ខ្លួន និង ការផ្តាច់ខ្លួននៅតែឯង** - គេសុំឱ្យ ឪពុកម្តាយ និង អាណា ព្យាបាល របស់សិស្ស ដែលរើលត្រឡប់មកពីប្រទេសដែលមានមេរោគខ្លួនឯងកម្រិត ២ ឬ ខ្ពស់ជាងនេះ (លោកអ្នកអាចរក បញ្ជីឈ្មោះនៅទីនេះ) បំពេញលិខិតរាយការណ៍ពីខ្លួនឯង និង ជូនដំណឹងដល់បុគ្គលិកសាលាអំពីស្ថានភាពរបស់សិស្ស។ សិស្សានុសិស្ស និង បុគ្គលិក ដែលត្រឡប់មកពីប្រទេសដែលមានមេរោគ កម្រិត ២ ឬខ្ពស់ជាងនេះ ត្រូវតែនៅដាច់ឆ្ងាយពីគេ រយៈពេល ១៤ ថ្ងៃ មុននឹងត្រឡប់មកសាលា ឬ ធ្វើការ វិញ ទោះបីពួកគេគ្មានរោគសញ្ញាដែលទាក់ទងនឹងមេរោគខ្លួនឯងក៏ ដោយ។ បើសិនជាអ្នកធ្វើដំណើររើលត្រឡប់មកពីប្រទេសដែលឆ្លងមេរោគ មាន គ្រុនក្តៅ ក្អក ឬ ពិបាកដកដង្ហើម ពួកគេត្រូវ តែទូរស័ព្ទទៅអ្នកផ្តល់ការបម្រើផ្នែកវេជ្ជសាស្ត្ររបស់ពួកគេ ហើយរាយការណ៍ពី រោគសញ្ញា និង ប្រវត្តិនៃការធ្វើដំណើរ។ ចំពោះសិស្សដែលធ្វើតាមការផ្តាច់ខ្លួននៅតែឯង រយៈពេល ១៤ ថ្ងៃ គេនឹងប្រើលេខសម្គាល់ពីអវត្តមានថាមានមូលហេតុ។ (សូមកត់សម្គាល់៖ វត្តមានអវត្តមាននឹងមិនប៉ះពាល់ដល់ការដាក់ពាក្យសុំចូលរៀនរបស់សិស្សថ្នាក់ទី ៣ ទី ៤ និង ទី ៧ បច្ចុប្បន្ន ដែលដាក់ពាក្យសុំទៅរៀននៅ អនុវិទ្យាល័យ ឬ វិទ្យាល័យ សម្រាប់ឆ្នាំសិក្សា ២០២១-២០២២ ទេ។)


- **ការធ្វើដំណើរទៅប្រទេសក្រៅដែលរៀបចំដោយសាលា** - រាល់ការធ្វើដំណើរដែលរៀបចំដោយសាលាទៅប្រទេសដែលមានមេរោគខ្លួនណា កម្រិត ២ និង ៣ នឹងត្រូវលុបចោល។
- **អាកុលលាងដៃ (hand sanitizer) និង ក្រដាសជូតសម្អាត (wipes)** - សាលារបស់ក្រសួងទាំងអស់បានទទួល អាកុលលាងដៃ និង ក្រដាសជូតសម្អាតមេរោគ។ អាកុលលាងដៃ ត្រូវបានគេដាក់នៅតាម ផ្លូវដើរក្នុងអាគារ ការិយាល័យគិលានុបដ្ឋាកសាលាញ៉ាបាយ និង បន្ទប់ហាត់កីឡា។ សូមជំរុញឱ្យកូនរបស់លោកអ្នកប្រើកន្លែងទាំងនោះពេញមួយថ្ងៃសិក្សា។
- **ការសម្អាត** - ឥឡូវនេះសាលាទាំងអស់មានអ្នកសម្អាតទូទៅ នៅម៉ោង ៨ ព្រឹក ជារៀងរាល់ថ្ងៃ ដើម្បីជូតសម្អាតកន្លែងដែលគេខស្សាហ៍ប៉ះពាល់ ដូចជា ដៃទ្វារ កន្លែងញ៉ាំទឹក តុសិស្ស និង បង្គាន់ដៃ និង ការគាំទ្របន្ទប់ទឹកស្អាត។ នេះជាការបន្ថែមលើបុគ្គលិកសម្អាតរបស់សាលានីមួយៗ ដែលនៅរហូតដល់ម៉ោងប្រមាណ ៨ យប់ ដើម្បីសម្អាតជាប្រចាំ ទូទាំងសាលា។
- **ការសម្អាតរថយន្តសាលា** - ជូតកន្លែងអង្គុយ បង្គាន់ដៃ និង បង្អួចខាងក្នុង នៅគ្រប់រថយន្តសាលាទាំងអស់ គេនឹងធ្វើឡើងបន្ទាប់ពីបានដឹកសិស្ស នៅពេលព្រឹក និង ពេលរសៀល ជារៀងរាល់ថ្ងៃ។
- **ការបង្កាត់បង្រៀន និង ការសិក្សា** ក្នុងខណៈពេលបច្ចុប្បន្ននេះដែលយើងគ្មានគម្រោងបិទសាលារៀនដោយសារមេរោគខ្លួនណា បុគ្គលិករបស់ក្រសួងកំពុងស្វែងរកជម្រើស ដើម្បីជួយដល់ការបង្កាត់បង្រៀន និង ការសិក្សា បើសិនជាមានតម្រូវការចាំបាច់។

សូមជ្រាបថា សកម្មភាពដែលយើងកំពុងអនុវត្ត — ធ្វើតាមការណែនាំរបស់ PDPH ក៏ដូចជាការណែនាំរបស់ ទីក្រុង រដ្ឋ ដីទៃ និងភ្នាក់ងារផ្នែកសុខភាពសាធារណៈរបស់សហរដ្ឋអាមេរិក — គឺផ្តោតលើការធានាដល់ សុខភាព និង សុវត្ថិភាព របស់សហគមន៍សាលាទាំងមូលរបស់យើង ក្នុងពេលដែលយើងសហការគ្នាដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលបង្កើតឡើងដោយ មេរោគ ខ្លីដ-១៩។

យើងបានដឹងថា នឹងអាចមានការកើនឡើងនៃការព្រួយបារម្ភអំពីមេរោគខ្លួនណានេះ។ ការទទួលបានព័ត៌មានថ្មីៗគឺជាគន្លឹះដ៏សំខាន់។ ខ្ញុំជំរុញឱ្យលោកអ្នកចូលមើលរ៉ឺបសែ [www.philasd.org/coronavirus](http://www.philasd.org/coronavirus) ជាញឹកញាប់ ដែលជាប្រភពព័ត៌មានដែលអាចទុកចិត្តបានសម្រាប់ព័ត៌មានថ្មីបំផុតស្តីពីស្ថានភាពនៃការប្រែប្រួលនេះ។ យើងក៏បានបន្ថែមប្រភពជំនួយថ្មីៗដើម្បីជួយលោកអ្នកក្នុងការនិយាយជាមួយកូនៗរបស់លោកអ្នកអំពីមេរោគខ្លួនណានេះ។

សូមអរគុណចំពោះការគាំទ្រ និងភាពជាដៃគូរបស់លោកអ្នក ក្នុងអំឡុងពេលដ៏សំខាន់នេះ។

ដោយសេចក្តីគោរពរាប់អាន



William R. Hite Jr., Ed.D.  
 អគ្គនាយក  
 ក្រសួងអប់រំនៃទីក្រុងហ្សឺណាដែលហ្ស៊ី